



ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ



**សាលាឧទ្ធរណ៍**  
**សំណុំរឿងព្រហ្មទណ្ឌ**  
លេខ: ៤៩៥  
ចុះថ្ងៃទី ១២-១២-២០១២  
សាលដីកា  
លេខ: ០៧ ក្រដ.ប  
ចុះថ្ងៃទី ២២-០២-២០១៣

**តាងនាមប្រជារាស្ត្រខ្មែរ**  
**សាលាឧទ្ធរណ៍**

បានបញ្ចប់ការទាញហេតុផលដោយផ្ទាល់មាត់ នាថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៣

**សមាសភាពក្រុមប្រឹក្សាជំនុំជម្រះ**

- លោក [REDACTED] ជាប្រធាន
- លោក [REDACTED] ជាចៅក្រមប្រឹក្សា
- លោក [REDACTED] ជាចៅក្រមប្រឹក្សា

**ក្រឡាបញ្ជីសវនាការ**

- លោកស្រី [REDACTED]

រវាងដើមចោទឈ្មោះ: [REDACTED] ចាន់យ៉ាវ៉ែត ភេទប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរ អនុប្រធាននាយកដ្ឋាន អាសយដ្ឋាននៅផ្ទះលេខ ៥០ ABE, ផ្លូវលេខ២៤៥ ក្រុម២ ភូមិ១ សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុកឈ្មោះ: [REDACTED] ហៃ (ស) ម្តាយឈ្មោះ: [REDACTED] មុយ (រ) ប្រពន្ធឈ្មោះ: [REDACTED] ស្រីមុំ(រ) ។

មានមេធាវីតំណាងដោយអាណត្តិលោក [REDACTED]

និងចុងចម្លើយឈ្មោះ: [REDACTED] ពៅ ភេទប្រុស អាយុ៤៧ឆ្នាំ ជាតិខ្មែរ មុខរបរតែកុងឡាន មានអាសយដ្ឋានផ្ទះលេខ ៦២E<sub>2</sub> ផ្លូវលេខ ២៤៥ ក្រុម២ ភូមិ១ សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឪពុកឈ្មោះ: [REDACTED] ងួន (ស) ម្តាយឈ្មោះ: [REDACTED] អេង (ស) ប្រពន្ធឈ្មោះ: [REDACTED] មុំ (រ) ។

មានមេធាវីតំណាងដោយអាណត្តិលោក [REDACTED]

**ខ្លឹមសារនៃការទាមទាររបស់គូភាគ:**

- ខ្លឹមសារនៃសាលក្រមដែលដើមចោទទាមទារឲ្យតុលាការចេញ:

- ឲ្យឈ្មោះ: [REDACTED] ពៅ និងប្រពន្ធឈ្មោះ: [REDACTED] មុំ គោរពតាមលិខិតលក់ផ្តាច់ ចុះថ្ងៃទី ០៣-០២-២០១២ ដោយឲ្យឈ្មោះ: ទាំងពីរនាក់ប្តីប្រពន្ធប្រគល់ផ្ទះលេខ៦២E<sub>2</sub> ផ្លូវលេខ ២៤៥ ក្រុម២ ភូមិ១ សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ-មកឲ្យខ្លួនតាមលិខិតផ្ទេរសិទ្ធិកាន់កាប់ ចុះថ្ងៃទី០៨-០២-២០១២ (ចុះហត្ថលេខាដោយលោកអភិបាលខណ្ឌ [REDACTED] យុយ នៅថ្ងៃទី១៣-០២-២០១២) និងកិច្ចសន្យាធានាអះអាង ចុះថ្ងៃទី០៨-០២-២០១២ ។

៣៩៥/២១៤

4

- ខ្លឹមសារនៃសាលក្រមដែលមេធាវីតំណាងដោយអាណត្តិឲ្យចុងចម្លើយធ្វើបណ្តឹងតប  
ទាមទារឲ្យតុលាការចេញដូចខាងក្រោម៖

១- រំលាយកិច្ចសន្យាលក់ផ្តាច់ ចុះថ្ងៃទី០៣-០២-២០១២ ។

២- លុបចោលលិខិតផ្ទេរសិទ្ធិកាន់កាប់លេខ ១៧០/១២ ល.បអភិ ចុះថ្ងៃទី១៣-០២-  
២០១២ របស់អភិបាលខណ្ឌចំការមន ។

៣- ទាមទារសំណងថ្លៃខូចខាតប្រាក់កក់ធ្វើលិខិតផ្ទេរសិទ្ធិសេវាកម្មច្បាប់ និង  
ចំណាយផ្សេងៗទៀតចំនួន ៤០.០០០.០០០រៀល ។

**អង្គហេតុ និងចំណុចវិវាទ៖**

អង្គហេតុ៖ តាមពាក្យបណ្តឹងរបស់ឈ្មោះ [REDACTED] ចាន់យ៉ាវ៉ែត បានបញ្ជាក់ថា កាលពី  
ថ្ងៃទី០៨-២-២០១២ ខ្ញុំបាទបានទិញផ្ទះលេខ៦២E<sub>2</sub> ផ្លូវលេខ២៤៥ ក្រុម២ ភូមិ១ សង្កាត់បឹង  
ត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ពីឈ្មោះ [REDACTED] ពៅ និងប្រពន្ធឈ្មោះ [REDACTED] មុំ  
ក្នុងតម្លៃ ៤៥.០០០ ដុល្លារអាមេរិក (បួនម៉ឺនប្រាំពាន់ដុល្លារអាមេរិក) ដោយមានសរសេរជា  
លិខិតលក់ផ្តាច់ត្រឹមត្រូវ ហើយភាគីម្ចាស់ផ្ទះឈ្មោះ [REDACTED] ពៅ និងប្រពន្ធឈ្មោះ [REDACTED] មុំ បាន  
សន្យាថា នឹងប្រគល់ផ្ទះនេះមកឲ្យបង្គុំបាទនៅពេលដែលខ្លួនបានធ្វើលិខិតផ្ទេរសិទ្ធិកាន់  
កាប់ផ្ទះនេះមកឲ្យបង្គុំបាទត្រឹមថ្នាក់ខណ្ឌរួចរាល់ ហើយខ្ញុំបាទនឹងប្រគល់ប្រាក់គ្រប់ចំនួន  
ទៅឲ្យគាត់ តែនៅពេលដែលឈ្មោះទាំងពីរនាក់ប្តីប្រពន្ធធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់រួចរាល់  
ហើយបែរជារកលេសពុំព្រមមកយកប្រាក់គ្រប់ចំនួន និងប្រគល់ផ្ទះដែលបានលក់មកឲ្យ  
ខ្ញុំបាទឡើយ ទោះបីជាខ្ញុំបាទព្យាយាមទំនាក់ទំនងហៅឈ្មោះនេះមកទទួលប្រាក់ពីខ្ញុំបាទ  
ជារៀងរាល់ហើយក្តី តែគាត់គេចវេសរហូតមកដល់សព្វថ្ងៃនេះពុំព្រមប្រគល់ផ្ទះមកឲ្យ  
ខ្ញុំបាទតាមការសន្យា ។

ចំណុចវិវាទ៖ គឺគ្រប់ចំណុចដែលដើមចោទប្តឹងទាមទារ និងគ្រប់ចំណុចដែល  
ដើមបណ្តឹងតបប្តឹងទាមទារ ។

- ការអះអាងរបស់ដើមចោទ៖ មេធាវី [REDACTED] តំណាងដោយអាណត្តិឲ្យ  
ដើមចោទឈ្មោះ [REDACTED] ចាន់យ៉ាវ៉ែត បានថ្លែងការណ៍ថា កូនក្តីខ្លួនបានទិញផ្ទះលេខ ៦២E<sub>2</sub>  
ផ្លូវលេខ ២៤៥ ក្រុម២ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ នៅថ្ងៃទី  
០៣-០២-២០១២ ដោយអភិបាលខណ្ឌ [REDACTED] យុយ ។ លិខិតលក់ទិញធ្វើឡើងដូចជាទុកចិត្ត  
គ្នាផងរវាងអ្នកលក់ និងអ្នកទិញ ព្រោះគូភាគីបានស្គាល់គ្នាតាំងពីដើមមក ។ បន្ទាប់ពីការធ្វើ  
លិខិតទិញ-លក់ គូភាគីបានឲ្យមេភូមិឈ្មោះ [REDACTED] អូន រត់ការឲ្យ ។ រួចហើយកូនក្តីខ្លួន  
បានរៀបចំចាត់ចែងស្នើសុំពីភាគីចុងចម្លើយ ឲ្យធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់ដោយមានផ្តិត  
មេដៃគូភាគីនឹងឲ្យលោកមេភូមិ [REDACTED] អូន ជាអ្នករៀបចំបែបបទរត់ការកាត់ឈ្មោះផ្ទេរ  
សិទ្ធិនេះឲ្យកូនក្តីខ្លួនជាម្ចាស់កម្មសិទ្ធិ ។ នៅថ្ងៃទី១៣-០២-២០១២ លោកមេភូមិបានរត់ការ  
រួចរាល់ ហើយបានយកលិខិតផ្ទេរសិទ្ធិនោះទៅប្រគល់ឲ្យភាគីចុងចម្លើយ ប៉ុន្តែភាគី  
ចុងចម្លើយមិនបានប្រគល់លិខិតផ្ទេរសិទ្ធិនោះឲ្យកូនក្តីខ្លួនទេ ។ លុះដល់យូរពេកកូនក្តីខ្លួន

៣៩/២០២

បានទូរស័ព្ទទៅលោកមេភូមិៗបានប្រាប់ថា បានធ្វើការផ្ទេរសិទ្ធិរួចហើយ ។ ភាគីអ្នកលក់ មានចេតនាគេចវេសក្នុងការទិញ-លក់ ហើយកូនក្តីខ្លួនព្យាយាមទាក់ទងដែរ តែមិនបាន ដោយ ផ្ទះគាត់ចាក់សោរជាប់ ។ ហើយកូនក្តីខ្លួនចង់អនុវត្តកាតព្វកិច្ចក្នុងការទិញលក់ ។ ខ្លួនចង់ឲ្យភាគីអ្នកលក់គោរពនូវកិច្ចសន្យាទិញលក់ ។ ភាគីអ្នកលក់ឥតមានភស្តុតាងណា ដែលបញ្ជាក់ថា ខ្លួនមានទិញផ្ទះអ្នកផ្សេងទៀតទេ ។ សំណូមពរ សុំក្រុមប្រឹក្សាពិចារណា លើបណ្តឹងរបស់ភាគីអ្នកលក់ធ្វើនៅសាលាដំបូងរាជធានីភ្នំពេញ និងសុំឲ្យចុងចម្លើយ ប្រគល់ផ្ទះឲ្យកូនក្តីខ្លួន ទើបកូនក្តីខ្លួនប្រគល់លុយគ្រប់ចំនួនតាមកិច្ចសន្យា ហើយសុំទាមទារជម្ងឺចិត្ត ការខូចខាតពេល វេលា និងសេវាផ្សេងៗទៀត ។

- ការអះអាងរបស់ចុងចម្លើយ: មេធាវី [REDACTED] តំណាងដោយអាណាគ្គិឲ្យ ចុងចម្លើយឈ្មោះ: [REDACTED] ពៅ និង [REDACTED] មុំ បានថ្លែងការណ៍ថា នៅថ្ងៃទី០៣-០២-២០១២ កូនក្តីខ្លួនបានលក់ផ្ទះលេខ ៦២E<sub>2</sub> ផ្លូវ២៤៥ ក្រុម២ ភូមិ១ សង្កាត់បឹងក្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ឲ្យទៅលោកស្រី [REDACTED] ស្រីមុំ តម្លៃ ៤៥.០០០\$ (បួនម៉ឺនប្រាំពាន់ដុល្លា អាមេរិក) ។ ការធ្វើកិច្ចសន្យានេះជាមួយតែប្រពន្ធទេ ឯប្តីមិនបានធ្វើកិច្ចសន្យាលក់ទិញ នោះទេ ដោយសារភាគីខាងដើមចោទដែលមានបងប្អូនគាត់នៅខណ្ឌចំការមន បានឲ្យ កូនក្តីខ្លួនផ្តិតមេដៃលើលិខិតផ្ទេរសិទ្ធិកាន់កាប់នោះ ។ នៅពេលធ្វើលិខិតកាន់កាប់នោះរួច មក ឃើញថាភាគីដើមចោទបានកក់ប្រាក់ឲ្យកូនក្តីខ្លួនចំនួន ២.០០០\$ (ពីរពាន់ដុល្លា អាមេរិក) ការផ្ទេរសិទ្ធិកាន់កាប់ដីគឺធ្វើឡើង នៅថ្ងៃទី១៣-២-២០១២ នៅពេលនោះកូនក្តីខ្លួន បានយកលិខិតផ្ទេរសិទ្ធិនោះ ទៅឲ្យភាគីដើមចោទតែភាគីដើមចោទមិនព្រមបង់លុយ បង្រប់ឲ្យកូនក្តីខ្លួនចំនួន ៤៣.០០០\$ (បួនម៉ឺនបីពាន់ដុល្លាអាមេរិក) ដែលនៅសល់នោះទេ ផ្ទះ E<sub>0</sub>E<sub>1</sub> ជាផ្ទះរបស់ម្ចាស់ផ្សេងទៀត ម្យ៉ាងទៀតផ្ទះកូនក្តីខ្លួន E<sub>2</sub> នេះខ្លីជាងគេ ។ ភាគី ដើមចោទឲ្យកូនក្តីខ្លួនទៅនិយាយជាមួយអ្នកដែលនៅក្រោមតែគេមិនព្រមទេ ។ ហេតុ ដូច្នេះហើយទើបមានវិវាទកើតឡើង កូនក្តីខ្លួនក៏ឈប់លក់វិញ ។ ភាគីដើមចោទជាអ្នក ធ្វើកិច្ចសន្យានេះឡើង ហើយគាត់ចែងក្នុងកិច្ចសន្យានោះថា បើសិនជាភាគីអ្នកលក់ប្រែ ក្រឡាស់ត្រូវឲ្យភាគីអ្នកលក់សងប្រាក់កក់ចំនួន ៥ដង ឲ្យទៅគាត់វិញ ហើយផ្ទេរលុយឲ្យ ទៅម្ចាស់ដើមវិញ ។ កិច្ចសន្យានោះ គឺបានចែងអញ្ជឹង ហើយការចង់បាននេះជាភាគី អ្នកទិញទេ មិនមែនភាគីអ្នកលក់ទេ ។ កូនក្តីខ្លួនមិនអាចរកទិញផ្ទះណាបានទៀតទេ ដូច្នេះកូនក្តីខ្លួនឈប់លក់ផ្ទះនេះវិញ ដោយសង ១ គុណ ៥ដងនៃតម្លៃប្រាក់កក់តាមកិច្ច សន្យា ។ ប៉ុន្តែនៅក្នុងច្បាប់ យោងតាមមាត្រា ៥១៥, ៥១៨ បានចែងថា មានតែ ១ គុណ ២ដង តែប៉ុណ្ណោះ ។ សំណូមពរ សុំក្រុមប្រឹក្សាបដិសេធសាលក្រមរដ្ឋប្បវេណីលេខ ៥០(ខ) ចុះថ្ងៃទី០២-១០-២០១២ របស់សាលាដំបូងរាជធានីភ្នំពេញ ហើយការសងវិញ សូមក្រុម ប្រឹក្សាពិចារណាទៅតាមច្បាប់ ។

៣៦៧

**សាលាឧទ្ធរណ៍យល់ឃើញថា:**

១- បណ្តឹងឧទ្ធរណ៍លេខ ៣៦៣ ចុះថ្ងៃទី០៥-១១-២០១២ របស់ចុងចម្លើយឈ្មោះ [redacted] ពៅ និងបណ្តឹងឧទ្ធរណ៍លេខ ៣៧៨ ចុះថ្ងៃទី១៥-១១-២០១២ របស់ដើមចោទឈ្មោះ [redacted] បានយ៉ាងគ្រប់គ្រាន់ ធ្វើឡើងក្នុងកំណត់ច្បាប់ យោងមាត្រា ២៦៤ នៃក្រមនីតិវិធីរដ្ឋប្បវេណី សាលាឧទ្ធរណ៍អាចជំនុំជម្រះបាន ។

២- នៅសាលាឧទ្ធរណ៍ភាគីចុងចម្លើយដែលមានលោក [redacted] មេធាវីតំណាងដោយអាណត្តិបានថ្លែងការណ៍ថា កូនក្តីខ្លួនដើមឡើយពិតជាបានផ្តិតមេដៃលក់ដូរលេខ ៦២E<sub>2</sub> ផ្លូវលេខ២៤៥ ក្រុម២ ភូមិ១ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងតម្លៃ ៤៥.០០០\$ ហើយបានទទួលប្រាក់កក់ចំនួន២.០០០\$ តាមលិខិតលក់ផ្តាច់ ចុះថ្ងៃទី០៣-០២-២០១២ ប្រាក់ដមែន ប៉ុន្តែអ្វីដែលនាំឲ្យកូនក្តីខ្លួនកែប្រែចិត្តមិនលក់វិញនោះ គឺភាគីអ្នកទិញពុំទាន់ប្រគល់ប្រាក់ថ្លៃទិញគ្រប់ចំនួន និងបានបង្ខំឲ្យមានភាពស្មុគស្មាញ រំខានដល់ខ្លួនធ្វើកិច្ចសន្យាជាមួយម្ចាស់ជាន់ក្រោម ដើម្បីយកដីនៅសល់ខាងក្រោយផ្ទះខាងក្រោមដូចមានក្នុងលិខិតបំភ្លឺ ចុះថ្ងៃទី០៩-៧-២០១២ របស់មេភូមិឈ្មោះ [redacted] អូន ដែលជាកម្មវត្ថុមួយផ្សេងពីកិច្ចព្រមព្រៀងតាមលិខិតលក់ផ្តាច់ ចុះថ្ងៃទី០៣-០២-២០១២ ។

៣- តាមការបញ្ជាក់របស់លោកមេធាវី [redacted] ជាមេធាវីតំណាងដោយអាណត្តិភាគីដើមចោទថា កូនក្តីខ្លួន និងភាគីចុងចម្លើយ ពិតជាបានបង្កើតឡើងនូវលិខិតលក់ផ្តាច់ ចុះថ្ងៃទី០៣-០២-២០១២ មែន តែត្រង់ថា ការមិនគោរពកាតព្វកិច្ចក្នុងការប្រគល់ប្រាក់ថ្លៃទិញផ្ទះទំនាស់ដូចខាងលើនោះ គឺបណ្តាលមកពីភាគីអ្នកលក់មិនព្រមទទួលយកដោយមានចេតនាគេចមុខមិនចង់លក់វិញ ។ ការលើកឡើងនេះបើសំអាងលើឯកសាររបស់ក្រុមហ៊ុនទូរស័ព្ទដៃជាភស្តុតាងនោះ ពុំមែនជាមូលដ្ឋានរឹងមាំសម្រាប់ចាប់បង្ខំឲ្យភាគីអ្នកលក់ប្រគល់អចលនទ្រព្យតាមលិខិតផ្ទេរសិទ្ធិកាន់កាប់លេខ ១៧០/១២ ល.បអភិ ចុះថ្ងៃទី១៣-០២-២០១២ របស់អភិបាលខណ្ឌចំការមនបានទេ ជាងនេះទៅទៀតលិខិតលក់ផ្តាច់ ចុះថ្ងៃទី០៣-០២-២០១២ ក៏ពុំបានចែងអំពីកាលបរិច្ឆេទច្បាស់នូវការប្រគល់ទទួលប្រាក់ថ្លៃទិញផ្ទះ ក្រៅពីប្រាក់កក់ចំនួន ២.០០០\$ (ពីរពាន់ដុល្លារអាមេរិក)ឡើយ ក្នុងករណីនេះភាគីអ្នកលក់មានសិទ្ធិផ្លាស់ប្តូរ ឬកែប្រែនូវរបស់ខ្លួនក្នុងការលក់ផ្ទះទំនាស់ខាងលើនោះវិញបានតាមបញ្ញត្តិមាត្រា ៥១៧ ចំណុច ២ នៃក្រមរដ្ឋប្បវេណី ។

៤- ផ្អែកលើបញ្ញត្តិមាត្រា ៥១៨ នៃក្រមរដ្ឋប្បវេណីអ្នកលក់អាចរំលាយកិច្ចសន្យាលក់ទិញដោយសងប្រាក់ស្មើនឹងពីរដងនៃប្រាក់កក់ តែខ្លឹមសារនៃលិខិតលក់ផ្តាច់ ចុះថ្ងៃទី០៣-០២-២០១២ គួរភាគីបានឯកភាពគ្នាប្រគល់ប្រាក់កក់ ៥ដង បើមានការកែប្រែមិនលក់វិញ ។ ដូចនេះសាលាឧទ្ធរណ៍គប្បីពិនិត្យ ពិចារណា តាមខ្លឹមសារនៃលិខិតខាងលើនេះ ។

*Handwritten signature in red ink.*

៣៩៨

៥- សាលក្រមរដ្ឋប្បវេណីលេខ ៥០ (ខ) ចុះថ្ងៃទី២២-១០-២០១២ របស់សាលាដំបូង  
រាជធានីភ្នំពេញ ពុំមានលក្ខណៈត្រឹមត្រូវតាមច្បាប់ឡើយ គប្បីលុបចោល ហើយសម្រេចជា  
ថ្មីតាមការយល់ឃើញខាងលើ ។

**មោឃៈដូច្នេះ**

**វិនិច្ឆ័យសេចក្តី**

១- ច្រានចោលបណ្តឹងឧទ្ធរណ៍លេខ ៣៧៨ ចុះថ្ងៃទី១៥-១១-២០១២ របស់ភាគី  
ដើមចោទមានមេធាវី [REDACTED] តំណាងដោយអាណត្តិ ។

- ទទួលបណ្តឹងឧទ្ធរណ៍លេខ ៣៦៣ ចុះថ្ងៃទី០៥-១១-២០១២ របស់ភាគីចុងចម្លើយ  
មានមេធាវី [REDACTED] តំណាងដោយអាណត្តិទុកជាត្រឹមត្រូវតាមច្បាប់ ។

២- លុបចោលសាលក្រមរដ្ឋប្បវេណីលេខ ៥០(ខ) ចុះថ្ងៃទី២២-១០-២០១២ របស់  
សាលាដំបូងរាជធានីភ្នំពេញ ។

៣- បង្គាប់ឲ្យភាគីចុងចម្លើយឈ្មោះ [REDACTED] ពៅ និងប្រពន្ធឈ្មោះ [REDACTED] មុំ សងប្រាក់  
កក់ចំនួន ៥ដង (ប្រាំដង) ស្មើនឹង ១០.០០០\$ (មួយម៉ឺនដុល្លារអាមេរិក) ទៅភាគីដើមចោទ  
ឈ្មោះ [REDACTED] ចាន់យ៉ាវ៉េត តាមលិខិតលក់ដាច់ ចុះថ្ងៃទី០៣-០២-២០១២ ។

៤- ប្រាក់ប្រដាប់ក្តីជាបន្ទុករបស់ដើមចោទ ។

៥- សាលដីកានេះជំនុំជម្រះជាសាធារណៈ ថ្ងៃទី២០-០២-២០១៣ និងប្រកាសជា  
សាធារណៈ ថ្ងៃទី២២-០២-២០១៣ ។

- បើកផ្លូវប្តឹងសាទុក្ខ ក្នុងរយៈពេល ០១ខែ គិតចាប់ពីថ្ងៃបានទទួលការបញ្ជូនសាល  
ដីកានេះ ។

ក្រឡាបញ្ជី

ចៅក្រមប្រឹក្សា

ប្រធានក្រុមប្រឹក្សា

ហត្ថលេខា: [REDACTED]

បានឃើញ

ប្រធានក្រុមប្រឹក្សា



បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ភ្នំពេញ, ថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៣



កាត់